



អត្ថប្រយោជន៍សាធារណៈសម្រាប់ស្ថានភាព ជំងឺរាតត្បាតផ្តល់ជូនពលរដ្ឋខោនធី Alameda



ប្រាក់ចំណូលសន្តិសុខបន្ថែម/ទីប្រាក់បន្ថែម របស់រដ្ឋ (SSI/SSP)

សិទ្ធិទទួលបាន៖ SSI

គឺជាកម្មវិធីសហព័ន្ធសម្រាប់បុគ្គលដែលមានប្រាក់ចំណូលទាប អាយុចាប់ពី 65 ឆ្នាំឡើងទៅ ឬពិការភ្នែក ឬពិការកាយសម្បទា។ SSP គឺជាកម្មវិធីរបស់រដ្ឋដែលបង្កើន SSI។ ទាំង SSI និង SSP ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលសន្តិសុខសង្គម (SSA)។

ព័ត៌មានលម្អិត៖ ត្រូវបំពេញតាមលក្ខខណ្ឌកម្រិតប្រាក់ចំណូល និងទ្រព្យសម្បត្តិ។ កម្រិតផ្តល់ជូនឆ្នាំ 2021 សម្រាប់បុគ្គលម្នាក់ៗគឺ \$955 និង \$1,598 សម្រាប់ប្តីប្រពន្ធ។

សម្រាប់ព័ត៌មានបន្ថែម៖ <https://www.ssa.gov/benefits/ssi/>



កម្មវិធីជំនួយសាច់ប្រាក់សម្រាប់ ជនអន្តោប្រវេសន្ត (CAPI)

សិទ្ធិទទួលបាន៖ CAPI គឺជាកម្មវិធីផ្តល់មូលនិធិពីរដ្ឋ 100%

ដល់ពលរដ្ឋដែលមានសិទ្ធិទទួលបានកម្មវិធី SSI/SSP ដោយសារតែស្ថានភាពអន្តោប្រវេសន្តរបស់ខ្លួន។ CAPI ត្រូវបានគ្រប់គ្រងតាមរយៈ ACSSA។

ព័ត៌មានលម្អិត៖ ទឹកប្រាក់ CAPI

គឺស្មើនឹងទឹកប្រាក់ដែលផ្តល់ជូនតាមរយៈកម្មវិធី SSI/SSP។

សម្រាប់ព័ត៌មានបន្ថែម៖

<https://www.alamedacountysocialservices.org/our-services/Immigrants-and-Refugees/CAPI#overview>



CalFresh & Enhanced CalFresh

សិទ្ធិទទួលបាន៖ ត្រូវតែមានសិទ្ធិសម្រាប់កម្មវិធី CalFresh។

ព័ត៌មានលម្អិត៖ គ្រួសារទាំងអស់ទទួលបានទឹកប្រាក់អតិបរមានៃអត្ថប្រយោជន៍ CalFresh ប្រចាំខែសម្រាប់ជនមានសមាជិកគ្រួសាររបស់ខ្លួន ដោយមិនគិតពីកម្រិតប្រាក់ចំណូល និងចំណាយ។ ក្រៅពីនេះ កម្មវិធី CalFresh កំពុងផ្តល់ជូនការដុះឡើងចំនួន 15%

នូវគ្រប់អត្ថប្រយោជន៍ទាំងអស់រហូតដល់ខែកញ្ញាឆ្នាំ 2021។ អត្ថប្រយោជន៍ដែលមានតាមភាពមានសិទ្ធិ County/ACSSA និង ដំណើរការកំណត់ឡើងវិញ។

សម្រាប់ព័ត៌មានបន្ថែម៖ <https://www.alamedacountysocialservices.org/our-services/Health-and-Food/CalFresh/index>



Pandemic-EBT (P-EBT) 2.0

សិទ្ធិទទួលបាន៖ កុមារអាយុ 0-6 ឆ្នាំ

ដែលជាសមាជិកគ្រួសារទទួលបានអត្ថប្រយោជន៍អាហារ CalFresh។ កុមារគ្រប់អាយុចូលរៀនដែលមានសិទ្ធិទទួលបានអាហារឥតគិតថ្លៃ ឬបញ្ចុះថ្លៃ ដែលបានចូលសិក្សាតាមរយៈកម្មវិធីសិក្សាពីចម្ងាយ ឬពីចម្ងាយផង និងសិក្សាក្នុងថ្នាក់ដោយផ្ទាល់ផងនៅក្នុងឆ្នាំសិក្សា 2020-2021។

ព័ត៌មានលម្អិត៖ អត្ថប្រយោជន៍អតិបរមា \$123 ក្នុងមួយខែ

សម្រាប់កុមារម្នាក់ៗ ពុំមានការដាក់ពាក្យស្នើសុំ P-EBT 2.0 ដែលនឹងធ្វើដោយស្វ័យប្រវត្តិនៅក្នុងខែកក្កដា - សីហា ឆ្នាំ 2021 សម្រាប់កុមារអាយុក្រោម 6 ឆ្នាំ និងខែសីហា - ខែវិច្ឆិកា ឆ្នាំ 2021 សម្រាប់កុមារគ្រប់អាយុចូលរៀន។

សម្រាប់ព័ត៌មានបន្ថែម៖ <https://capandemic-ebt.org/>



កម្មវិធីស្ត្រី ទារក និងកុមារ (WIC)

សិទ្ធិទទួលបាន៖ WIC ផ្តល់ជូនស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូន ទារក និងកុមារតូចប្រសិនបើអ្នកដាក់ពាក្យស្នើសុំមានប្រាក់ចំណូលទាបជាង ឬស្មើ 185% នៃកម្រិតកាតព្វក្រសម្រាប់ (បច្ចុប្បន្ន **\$48,470** សម្រាប់គ្រួសារមានសមាជិកបួននាក់)។ ពលរដ្ឋដែលទើបតែបាត់បង់ការងារ ឬមិនអាចធ្វើការបានដោយសារតែជំងឺ COVID-19 អាចមានសិទ្ធិទទួលបានជំនួយពីកម្មវិធីនេះ។

ព័ត៌មានលម្អិត៖ កម្មវិធីសុខភាព និងអាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារអាយុក្រោម 5 ឆ្នាំ

សូមដាក់ពាក្យតាមរយៈនាយកដ្ឋានសុខភាពសាធារណៈ។

សម្រាប់ព័ត៌មានបន្ថែម៖ <https://acphd.org/wic/>



ការចែកចាយអាហារបន្ទាន់ ក្នុងមូលដ្ឋាន

សិទ្ធិទទួលបាន៖ បុគ្គល ឬគ្រួសារដែលមានបញ្ហាសុខភាពស្បៀងអាហារ ឬត្រូវការសេវាផ្គត់ផ្គង់ស្បៀង ឬអាហារបន្ទាន់។

ព័ត៌មានលម្អិត៖ សូមទាក់ទងទៅលេខ 2-1-1

ឬប្រើប្រាស់ផែនទីចែកចាយអាហារ ធ្វើតេស្ត និងសេវាជំងឺ COVID-19 ខោនធី Alameda

ដើម្បីស្វែងរកទីតាំងចែកចាយអាហារដែលនៅជិតអ្នក។

សម្រាប់ព័ត៌មានបន្ថែម៖

<https://www.acgov.org/maps/food-services.htm>



ការពន្យារពេលបណ្តេញចេញពី លំនៅដ្ឋាន California

សិទ្ធិទទួលបាន: អ្នកជួលដែលមិនអាចបង់ថ្លៃឈ្នួលលើសពី 25% នៃថ្លៃឈ្នួលសរុប និងអាចបង្ហាញពីការលំបាកផ្នែកសេដ្ឋកិច្ចដោយសារផលប៉ះពាល់ដ៏ COVID-19។

ព័ត៌មានលម្អិត: ការពន្យារពេលបណ្តេញចេញពីលំនៅដ្ឋាន California ទប់ស្កាត់ការបណ្តេញចេញដោយសារការមិនបានបង់ថ្លៃឈ្នួលដោយអ្នកជួលដែលជួបការលំបាកដោយសារជំងឺ COVID-19។ ការពន្យារពេលបញ្ចប់នៅថ្ងៃទី30 ខែកញ្ញា ឆ្នាំ2021។

សម្រាប់ព័ត៌មានបន្ថែម:

<https://housing.ca.gov/tenant/protection/guidelines.html>



កម្មវិធីជំនួយថ្លៃឈ្នួល COVID-19

សិទ្ធិទទួលបាន: អ្នកជួលដែលបំពេញតាមលក្ខខណ្ឌប្រាក់ចំណូល ហើយត្រូវការជំនួយសម្រាប់ថ្លៃឈ្នួលផ្ទះ និងថ្លៃសេវាប្រើប្រាស់មិនទាន់បានបង់ ឬ

សម្រាប់ពេលអនាគតដោយសារជំងឺ COVID-19។ អ្នកដាក់ពាក្យស្នើសុំអាចទទួលបានជំនួយនេះដោយមិនគិតពីស្ថានភាពអន្តោប្រវេសន្តឡើយ ហើយម្ចាស់ផ្ទះជួលអាចដាក់ពាក្យស្នើសុំ។

ព័ត៌មានលម្អិត: ថ្លៃឈ្នួល និងបំណុលសេវាប្រើប្រាស់រហូតដល់ 100% អាចទទួលបានប្រាក់ចំនួនតាមរយៈកម្មវិធី។

សម្រាប់ព័ត៌មានបន្ថែម:

https://housing.ca.gov/covid_rr/program_overview.html



កម្មវិធីរដ្ឋកាលចែករំលែក (SOS)

សិទ្ធិទទួលបាន: ពលរដ្ឋខោនធី Alameda ដែលមានកូនក្នុងបន្ទុក ឬជនមានពិការភាព អាយុចាប់ពី 55 ឆ្នាំឡើងទៅ អតីតយុវជនចិញ្ចឹម អតីតយុវជន អ្នកនៅរស់នៅពីអំពើហិង្សាផ្ទៃក្នុងជីវិត និងគ្រួសារកម្សាន្ត និងស្ត្រីមានផ្ទៃពោះ។

ព័ត៌មានលម្អិត: ជំនួយតែមួយដល់អ្នកមានវិបត្តិលំនៅដ្ឋាន ដែលអាចដោះស្រាយតាមរយៈជំនួយតែមួយដល់។

សូមទាក់ទងទៅផ្នែកគ្រួសារជីវិតជាមុន

តាមរយៈលេខ 510-272-3700។

សម្រាប់ព័ត៌មានបន្ថែម:

<https://www.alameda-county-social-services.org/our-services/Shelter-and-Housing/Other-Support/season-of-sharing>



កម្មវិធីកន្លែងស្នាក់នៅ និង លំនៅដ្ឋានបន្ទាន់ (HELP)

សិទ្ធិទទួលបាន: ពលរដ្ឋរ៉យជំនង់នៅលីវដែលរស់នៅខោនធី Alameda ដែលមិនស្របតាមលក្ខណៈវិនិច្ឆ័យសិទ្ធិ SOS និងគ្មានផ្ទះសម្បែង ឬប្រឈមនឹងការគ្មានផ្ទះសម្បែង និងមានប្រាក់ចំណូលស្ថិតស្ថេរ។

ព័ត៌មានលម្អិត: HELP

នឹងផ្តល់ជូនជំនួយជាទឹកប្រាក់សម្រាប់ដោះស្រាយវិបត្តិតែមួយដល់សម្រាប់តម្រូវការលំនៅដ្ឋានចាំបាច់ខ្លាំង។ ដើម្បីដាក់ពាក្យស្នើសុំ

សូមទាក់ទងទៅលេខ 510- 259-2200 ឬអ៊ីមែល

HoEmLodgP@acgov.org.

សម្រាប់ព័ត៌មានបន្ថែម:

<https://www.alameda-county-social-services.org/our-services/Shelter-and-Housing/Other-Support/HELP>



អត្ថប្រយោជន៍ប្រដាប់បន្ទាន់

សិទ្ធិទទួលបាន: ជនមានពិការភាព

និងគ្រួសារមានប្រាក់ចំណូលទាបផ្សេងទៀត

(រួមទាំងអ្នកទទួលបានជំនួយពីកម្មវិធី CalFresh ឬ Medi-Cal)

ព័ត៌មានលម្អិត: ផ្តល់ជូនទឹកប្រាក់រហូតដល់ \$50/ខែ

ដើម្បីជួយបង់ថ្លៃសេវាអ៊ីនធឺណិត និងប្រាក់ឧត្តមរហូតដល់ \$100

សម្រាប់កុំព្យូទ័រយូរដៃ ថែតប៊្រើត ឬកុំព្យូទ័រលើតុ។

សម្រាប់ព័ត៌មានបន្ថែម: <https://getemergencybroadband.org/>



ជំនួយកម្មវិធីបុណ្យសព COVID-19

សិទ្ធិទទួលបាន:

ចំណាយបុណ្យសពសម្រាប់អ្នកដែលបានទទួលមរណភាពដោយសារជំងឺ COVID-19 បន្ទាប់ពីថ្ងៃទី 1/20/20

ពុំលក្ខខណ្ឌសញ្ជាតិសម្រាប់អ្នកស្លាប់ទោះបីយ៉ាងណា

អ្នកដាក់ពាក្យស្នើសុំត្រូវជាពលរដ្ឋអាមេរិក

មានសញ្ជាតិមិនមែនពលរដ្ឋអាមេរិក

ឬជាជនបរទេសដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។

សម្រាប់ព័ត៌មានបន្ថែម:

www.fema.gov/disasters/coronavirus/economic/funeral-assistance/fag





សំណងបាត់បង់ការងារ ដោយសារជំងឺរាតត្បាត (PEUC)

សិទ្ធិទទួលបាន: ការទាមទារធានារ៉ាប់រងបាត់បង់ការងារទៀងទាត់ (UI) បានចាប់ផ្តើមនៅ ឬបន្ទាប់ពី 7/8/2018។
ត្រូវដាក់ពាក្យស្នើសុំតាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ការងារ California (EDD)
ព័ត៌មានលម្អិត: ផ្តល់រយៈពេលបន្ថែមរហូតដល់ 53 សប្តាហ៍នៃ UI ប្រសិនបើ
អ្នកបានប្រើប្រាស់អត្ថប្រយោជន៍ដែលមានទាំងអស់របស់អ្នក។
បន្ទាប់ពីបានប្រមូលរយៈពេល 24 សប្តាហ៍ដំបូង នោះ 29
សប្តាហ៍បន្ថែមមាននៅថ្ងៃទី 3/14/21 រហូតដល់ថ្ងៃទី 9/4/21។
សម្រាប់ព័ត៌មានបន្ថែម:
<https://edd.ca.gov/about edd/coronavirus-2019/cares-act.htm#PEUC>



ជំនួយបាត់បង់ការងារដោយសារជំងឺរាតត្បាត (PUA)

សិទ្ធិទទួលបាន: អ្នកដែលគ្មានការងារធ្វើ ឬធ្វើការតិចម៉ោងជាងមុន ដោយសារតែជំងឺ COVID-19 រួមទាំងម្ចាស់អាជីវកម្ម បុគ្គលិកបើកអាជីវកម្មខ្លួនឯង អ្នកម៉ៅការឯករាជ្យ និងអ្នកដែលមានប្រតិការងារមានកម្រិត។
ត្រូវដាក់ពាក្យស្នើសុំតាមរយៈ California EDD។
ព័ត៌មានលម្អិត: មានចាប់ពីថ្ងៃទី 2/2/20 រហូតដល់ថ្ងៃទី 9/4/21។
សម្រាប់ព័ត៌មានបន្ថែម:
<https://edd.ca.gov/about edd/coronavirus-2019/cares-act.htm#PUA>



សំណងបន្ថែមសម្រាប់ជំងឺរាតត្បាត (FPUC ហៅថា PAC)

សិទ្ធិទទួលបាន: បុគ្គលទទួលបាន UI, PEUC, PUA និងអត្ថប្រយោជន៍បាត់បង់ការងារផ្សេងៗទៀត។
ត្រូវទទួលបានអត្ថប្រយោជន៍បាត់បង់ការងារ ពុំថាជាចំណុះអនុវត្តបន្ថែម។
ព័ត៌មានលម្អិត: ការទូទាត់បន្ថែមប្រចាំសប្តាហ៍ចំនួន \$600 នៅថ្ងៃទី 3/29/20 រហូតដល់ថ្ងៃទី 6/25/20 និង \$300 នៅថ្ងៃទី 12/27/20 រហូតដល់ថ្ងៃទី 9/4/21។
សម្រាប់ព័ត៌មានបន្ថែម:
<https://edd.ca.gov/about edd/coronavirus-2019/cares-act.htm#PAC>



សំណងសម្រាប់បាត់បង់ការងារបញ្ចូលគ្នា (MEUC)

សិទ្ធិទទួលបាន: បុគ្គលទទួលបាន UI, PEUC ឬរយៈពេលពន្យារដោយរដ្ឋ-សហព័ន្ធ (FED-ED)។
ពុំមានផ្តល់ជូនសម្រាប់អ្នកដែលទទួលបាន PUA ឬអត្ថប្រយោជន៍ពន្យារការបណ្តុះបណ្តាល (Training Extension) (TE) ឡើយ។ ត្រូវដាក់ពាក្យស្នើសុំតាមរយៈ CA EDD.
ព័ត៌មានលម្អិត: ផ្តល់ទឹកប្រាក់បន្ថែម \$100 ក្នុងមួយសប្តាហ៍ដល់អ្នកដែលរកបាន UI ដែលស្របតាមលក្ខខណ្ឌ និងប្រាក់ចំណូលមុនរបស់ខ្លួនឯងដែលរកបាននៅក្នុងឆ្នាំមុនការទាមទាររបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម:
<https://edd.ca.gov/about edd/coronavirus-2019/cares-act.htm#MEUC>



ធនធានថែទាំកុមារ និងបញ្ជូនបន្តៈ Bananas

សិទ្ធិទទួលបាន: គ្រួសារដែលរស់នៅក្នុង Alameda, Albany, Berkeley, Emeryville, Oakland, ឬ Piedmont។
លេខបញ្ជូនបន្តៈ 510-658-0381 bananasbunch.org



ធនធានថែទាំកុមារ និងបញ្ជូនបន្តៈ 4 Cs of Alameda

សិទ្ធិទទួលបាន: គ្រួសារដែលរស់នៅក្នុង Castro Valley, Fremont, Hayward, Newark, San Leandro, San Lorenzo, ឬ Union City។
លេខទំនាក់ទំនង: 510-244-0506 info@4c-alameda.org



ធនធានថែទាំកុមារ និងបញ្ជូនបន្តៈ Hively

សិទ្ធិទទួលបាន: គ្រួសារដែលរស់នៅក្នុង Dublin, Livermore, Pleasanton, ឬ Sunol។
ទំនាក់ទំនងបញ្ជូនបន្តៈ 925-417-8733 hello@behively.org

ឥណទានពន្ធសហព័ន្ធ



ឥណទានពន្ធលើប្រាក់ចំណូល (EITC)

សិទ្ធិទទួលបាន៖ បានដាក់លិខិតប្រកាសពន្ធឆ្នាំ2020 (សម្រាប់ឆ្នាំជាប់ពន្ធនីមួយៗ)
ប្រាក់ចំណូលក្រោមកម្រិតជាក់លាក់សម្រាប់ទំហំសមាជិកគ្រួសារ។
ព័ត៌មានលម្អិត៖ សម្រាប់ឆ្នាំជាប់ពន្ធ 2021 ឥណទានអតិបរមាគឺ **\$1,052** សម្រាប់បុគ្គលម្នាក់ ឆ្នាំមុន និងឆ្នាំបន្តបន្ទាប់ ឥណទានអតិបរមាគឺ \$543។ ប្តីប្រពន្ធរៀបការរួចដែលមានកូនចាប់ពី 3 នាក់ឡើងទៅ អាចទទួលបានប្រាក់បន្ថែមទៀតរហូតដល់ \$6,600។
សម្រាប់ព័ត៌មានបន្ថែម៖ <https://www.irs.gov/credits-deductions/individuals/earned-income-tax-credit-eitc>



ឥណទានពន្ធកុមារបុរេប្រទាន (Advance Child Tax Credit) (CTC)

សិទ្ធិទទួលបាន៖ បានដាក់លិខិតប្រកាសពន្ធឆ្នាំ2019 ឬ 2020 ឬបញ្ជូនព័ត៌មានទៅក្នុងពាក្យស្នើសុំ IRS មិនមែនអ្នកដាក់ និងមានកូនក្នុងបន្ទុកអាយុក្រោម 18 ឆ្នាំ។
ព័ត៌មានលម្អិត៖ សម្រាប់ឆ្នាំជាប់ពន្ធ 2021 ឥណទានប្រចាំឆ្នាំ \$3,600 សម្រាប់កុមារម្នាក់អាយុក្រោម 6ឆ្នាំ ឥណទានប្រចាំឆ្នាំ \$3,000 សម្រាប់កុមារអាយុ 6-17 ឆ្នាំ។
ទឹកប្រាក់ប្រចាំខែសម្រាប់គម្លើងឥណទានពាក់កណ្តាល។
សម្រាប់ព័ត៌មានបន្ថែម៖ <https://www.irs.gov/credits-deductions/advance-child-tax-credit-payments-in-2021>



ឥណទានពន្ធចែទាំកុមារ

សិទ្ធិទទួលបាន៖ អ្នកដាក់លិខិតប្រកាសពន្ធ (សម្រាប់ឆ្នាំជាប់ពន្ធនីមួយៗ) ត្រូវទូទាត់ជូនអ្នកមើលថែកុមារ ឬមនុស្សក្នុងបន្ទុក នៅពេលកំពុងធ្វើការ ឬស្វែងរកការងារធ្វើ។
ព័ត៌មានលម្អិត៖ សម្រាប់ឆ្នាំជាប់ពន្ធ 2021 ឥណទានអតិបរមាគឺ \$4,000 សម្រាប់កុមារម្នាក់ និង \$8,000 សម្រាប់កុមារចាប់ពីពីរនាក់ឡើងទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ <https://www.irs.gov/forms-pubs/about-publication-503>

ឥណទានពន្ធរដ្ឋ California



ឥណទានពន្ធលើប្រាក់ចំណូល California (CalEITC)

សិទ្ធិទទួលបាន៖ មនុស្សពេញវ័យ ឬបុគ្គលដែលមានកូនស្របលក្ខខណ្ឌ ដែលមាន SSN ឬ ITIN មានសុពលភាព ប្រាក់ចំណូល ដាក់លិខិតប្រកាសពន្ធ និងមានប្រាក់ចំណូលកែសម្រួលចំនួនទាបជាងឬស្មើ \$30,000 អាចមានសិទ្ធិទទួលបាន។
ព័ត៌មានលម្អិត៖ CalEITC គឺជាឥណទានពន្ធអាចសងជូនវិញសម្រាប់ជួយពលរដ្ឋ និងគ្រួសារមានប្រាក់ចំណូលទាប និងមធ្យម។ ឥណទានអតិបរមាសម្រាប់បុគ្គលម្នាក់គឺ **\$243** និងពលរដ្ឋដែលរៀបការរួចមានកូនចាប់ពីបីនាក់ឡើងទៅអាចទទួលបានចំនួន **\$3,027**។
សម្រាប់ព័ត៌មានបន្ថែម៖ <https://www.ftb.ca.gov/about-ftb/newsroom/caleitc/index.html>



ឥណទានពន្ធកុមារតូច (YCTC)

សិទ្ធិទទួលបាន៖ ឪពុកម្តាយប្រាក់ចំណូលទាប និងមធ្យម ដែលមានកូនអាយុក្រោម 6 ឆ្នាំ ដែលដាក់លិខិតប្រកាសពន្ធ។ ពលរដ្ឋដែលមានសិទ្ធិទទួលបាន CalEITC អាចនឹងទទួលបាន YCTC។
ព័ត៌មានលម្អិត៖ YCTC គឺជាឥណទានពន្ធអាចសងជូនវិញសម្រាប់ជួយពលរដ្ឋ និងគ្រួសារមានប្រាក់ចំណូលទាប និងមធ្យមដែលមានកូនតូច។ ជំនួយត្រូវបានផ្តល់ជូនរហូតដល់ \$1,000 សម្រាប់អ្នកដាក់លិខិតប្រកាសពន្ធម្នាក់។
សម្រាប់ព័ត៌មានបន្ថែម៖ <https://www.ftb.ca.gov/file/personal/credits/california-earned-income-tax-credit.html>

ទឹកប្រាក់ផលប៉ះពាល់សេដ្ឋកិច្ចសហព័ន្ធ (EIP) ដែលហៅថា “មូលប្បទានបត្រ”



ទឹកប្រាក់ផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ2020

សិទ្ធិទទួលបាន៖ បានដល់លិខិតប្រកាសពន្ធឆ្នាំ2019 ឬ 2020 ឬបញ្ចូលព័ត៌មានទៅក្នុងពាក្យស្នើសុំ IRS មិនមែនអ្នកដាក់ប្រាក់ចំណូលក្រោមកម្រិតជាក់លាក់សម្រាប់ចំនួនសមាជិកគ្រួសារ។
ព័ត៌មានលម្អិត៖ ទឹកប្រាក់ដប្បទានបត្រដល់ \$1,200 នៅក្នុងខែធ្នូឆ្នាំ2020។ មូលនិធិភាគច្រើនត្រូវបានរៀបចំរួចហើយ។ សម្រាប់ព័ត៌មានបន្ថែម៖

<https://www.irs.gov/newsroom/recovery-rebate-credit>



ទឹកប្រាក់ផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ2021

សិទ្ធិទទួលបាន៖ បានដល់លិខិតប្រកាសពន្ធឆ្នាំ2019 ឬ 2020 ឬបញ្ចូលព័ត៌មានទៅក្នុងពាក្យស្នើសុំ IRS មិនមែនអ្នកដាក់ប្រាក់ចំណូលក្រោមកម្រិតជាក់លាក់សម្រាប់ចំនួនសមាជិកគ្រួសារ។ អ្នករស់នៅបន្តជាមិនសូវពេញវិញមានសិទ្ធិទទួលបានទឹកប្រាក់សម្រាប់តែជំនួញប៉ុណ្ណោះ។
ព័ត៌មានលម្អិត៖ ទឹកប្រាក់លើកទីបីចំនួនរហូតដល់ \$1,400 នៅក្នុងរដូវកាល ឆ្នាំ2021 បុគ្គលដែលមានសិទ្ធិទទួលបានភាគច្រើននឹងទទួលបានទឹកប្រាក់ជាស្វ័យប្រវត្តិ ហើយមិនបាច់អនុវត្តសកម្មភាពអ្វីបន្ថែមឡើយ។ សម្រាប់ព័ត៌មានបន្ថែម៖

<https://www.irs.gov/coronavirus/third-economic-impact-payment>

ទឹកប្រាក់លើកទឹកចិត្តរដ្ឋ California



ការលើកទឹកចិត្តរដ្ឋកម្រិត Golden I (GSS I)

សិទ្ធិទទួលបាន៖ បានដាក់លិខិតប្រកាសពន្ធឆ្នាំ2020 និងទទួលបានឥណទានពន្ធលើប្រាក់ចំណូល California (CalEITC) ព្រមទាំងអ្នកដាក់លិខិតប្រកាសពន្ធលេខអក្ខរក្សាពន្ធបន្ថែមអ្នកជាប់ពន្ធអ្នាក់ៗ (ITIN) ដែលបានប្រាក់ចំណូលតែម្នាក់ៗចំនួនចាប់ពី \$75,000 ចុះក្រោម។

ព័ត៌មានលម្អិត៖ GSS I ផ្តល់ការទូទាត់ប្រាក់តែម្តងចំនួន \$600 ឬ \$1,200 ដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងពលរដ្ឋដែលត្រូវបានដកចេញពីមូលនិធិលើកទឹកចិត្តសហព័ន្ធដោយសារសហរដ្ឋអាមេរិកបង្កប់វេសន្ត។

សម្រាប់ព័ត៌មានបន្ថែម៖ <https://www.ftb.ca.gov/about-ftb/newsroom/golden-state-stimulus/gss-i.html>



ការលើកទឹកចិត្តរដ្ឋកម្រិត Golden II (GSS II)

សិទ្ធិទទួលបាន៖ បានដាក់លិខិតប្រកាសពន្ធឆ្នាំ2020 និងមានប្រាក់ចំណូលតែម្នាក់ៗចំនួនចាប់ពី \$75,000 ចុះក្រោម និងអ្នកដាក់ ITIN។

ព័ត៌មានលម្អិត៖ GSS II ផ្តល់ទឹកប្រាក់តែម្តងដល់ចំនួន \$500 ដល់បុគ្គលដែលទទួលបាន GSS I និងមានអ្នកក្នុងបន្ទុក ចំនួន \$600 សម្រាប់អ្នកដែលមិនបានទទួល GSS I និងទឹកប្រាក់បន្ថែម \$500 សម្រាប់គ្រួសារដែលមានអ្នកក្នុងបន្ទុក និងចំនួន \$500 (\$1,000 សម្រាប់អ្នកដែលមានអ្នកក្នុងបន្ទុក) សម្រាប់អ្នកដាក់ ITIN។

សម្រាប់ព័ត៌មានបន្ថែម៖ <https://www.ftb.ca.gov/about-ftb/newsroom/golden-state-stimulus/gss-ii.html>